



ស្តីពី “លើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ”

ថ្ងៃទី២៨ ខែមករា ឆ្នាំ ២០១៥

សណ្ឋាគារ ឡើយ៉ាវ រាជធានីភ្នំពេញ



គោលបំណង:

- ១.បង្កើននូវឱកាសដល់ស្ត្រីដឹកនាំថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ស្ត្រីវ័យក្មេង និងសារធារណៈជន គាំទ្រនូវតម្រូវការសំខាន់ៗនិងសារៈប្រយោជន៍ចាំបាច់នៃការបង្កើនតំណាងស្ត្រីក្នុងវិស័យមុខងារសារធារណៈនិងវិស័យនយោបាយ។
- ២.ដើម្បីប្រមូលសំលេង របស់ស្ត្រីដឹកនាំគ្រប់ជាន់ថ្នាក់ និងពីគ្រប់វិស័យក្នុងការបង្កើន តំណាងស្ត្រីក្នុងវិស័យមុខងារសារធារណៈ និងវិស័យនយោបាយ។
- ៣.លើកអនុសាសន៍ជូនថ្នាក់ដឹកនាំនូវវិធានការណ៍សមធម៌ដាក់ក្នុងការធ្វើគោលនយោបាយនៅថ្នាក់ជាតិ ដើម្បីដាក់បញ្ចូលទៅក្នុងច្បាប់ជាតិ និងច្បាប់បោះឆ្នោតនាពេលខាងមុខ។

ពេលវេលា	របៀបវារៈ	អ្នកសម្របសម្រួល
៧:០០-៨:០០	ការអញ្ជើញមកដល់ និងចុះឈ្មោះ	អង្គការសីលការ អង្គការដៃគូ ស្ត្រីវ័យក្មេង
៨:០០-៨:១៥	ប្រកាសហេតុនៃកម្មវិធី គោរពក្មេងជាតិ បង្ហាញអំពីគោលបំណង	កញ្ញា សេង រាសី ជំនួយការ នាយិកា ប្រតិបត្តិ អង្គការសីលការ
៨:១៥-៨:៣០	មតិស្វាគមន៍	លោកស្រី ជីដា យ៉ិះ នាយិកា អង្គការសីលការ និងជាប្រធាន គណៈកម្មការ ដឹកនាំ គ.ស.ន
៨:៣០-៨:៤៥	ចំណាប់អារម្មណ៍	លោកស្រី Wenny Kusuma តំណាងប្រចាំប្រទេសកម្ពុជា នៃអង្គ ការយូអិនវូមិន (UNWomen)
៨:៤៥-៩:០៥	សុន្ទរៈកថាលើកអង្គសិក្ខាសាលាថ្នាក់ជាតិ	លោកជំទាវ យ៉ាយ នីតា អនុរដ្ឋលេខាធិការ តំណាងលោក ជំទាវបណ្ឌិត អ៊ុង កន្ថាផារី រដ្ឋមន្ត្រី នៃក្រសួងកិច្ចការនារី
៩:០៥-១០:០០	- ការថតរូបជុំគ្នា - ការធ្វើសន្និសីទកាសែត នៃសិក្ខាសាលាថ្នាក់ជាតិ ១-លោកជំទាវ ខុងស៊ុនអេង សមាជិកក្រុមប្រឹក្សាខេត្តកំពង់ចាម និងជាតំណាងស្ត្រីដឹកនាំថ្នាក់ក្រោមជាតិ ២-តំណាងគណបក្សប្រជាជន ៣- លោកស្រី គុណ លំអង់ ប្រធានចលនាស្ត្រី គណបក្សសង្គ្រោះជាតិ ៤-លោកស្រី ជីដា យ៉ិះ នាយិកាប្រតិបត្តិអង្គការសីលការនិង	លោកស្រី រស់ សុភាព នាយិកា អង្គការយេនឌ័រនិងអភិវឌ្ឍន៍កម្ពុជា

	ជាតំណាងអង្គការសង្គមស៊ីវិល សម្រាកពិសារអាហារសម្រន់	
១០:១៥-១១:១០	ផ្នែកទី១៖ បង្ហាញអំពីស្ថានភាព ស្ត្រី យុវវ័យ កុមារ និង ជនងាយរងគ្រោះ នៅតាមមូលដ្ឋាន <u>វាក្យនៈ</u> ១-លោកជំទាវ ខុង ស៊ុនអេង សមាជិកក្រុមប្រឹក្សា ខេត្តកំពង់ចាម ២-លោកស្រី មូល ឡុន សមាជិកក្រុមប្រឹក្សាស្រុកស្នោង ខេត្តកំពង់ធំ ៣-លោកស្រី ហុក ខេង ប្រធានបណ្តាញស្ត្រីដើម្បីអភិវឌ្ឍន៍ សង្គម ឃុំស្នៅកោង ស្រុកបាភ្នំ ខេត្តព្រៃវែង សំនួរ ចំណើយ	កញ្ញា មាស សិរីលក្ខណ៍ ស្ត្រីវ័យក្មេងខេត្តកំពង់ឆ្នាំង
១១:១០-១២:០០	ផ្នែកទី២៖ ការបង្ហាញអំពីស្ថានភាពស្ត្រីក្នុងវិស័យមុខងារ សាធារណៈ និង វិស័យនយោបាយពីអាណត្តិទី១ ដល់ទី៥ <u>វាក្យនៈ</u> ១-លោកស្រី ស៊ីនកេតសិរីលក្ខណ៍ អង្គការខុមហ្វ្រែល ២-កញ្ញា ភឿន ធារិទ្ធ ស្ត្រីវ័យក្មេងខេត្តកំពង់ធំ ៣-លោកស្រី សារ៉ា នីប អនុប្រធានតំណាងអង្គការ UN Women ប្រចាំប្រទេសកម្ពុជា សំនួរនិងចំណើយ	លោកស្រី គង់ សារី មន្ត្រីគម្រោង និងគ្រូបណ្តុះបណ្តាល នៃ អង្គការ សីលការ
១២:០០-១៤:០០	សម្រាកពិសារអាហារសាមគ្គី	
១៤:០០-១៤:១០	ការបង្ហាញវីដេអូខ្លី ស្តីពីការគាំទ្រក្នុងការបង្កើនចំនួនស្ត្រីក្នុងវិស័យ មុខងារសាធារណៈនិងវិស័យនយោបាយ	កញ្ញា សេង រាសី ជំនួយការ នាយិកា ប្រតិបត្តិ អង្គការសីលការ
១៤:១០-១៤:៤០	ការផ្សព្វផ្សាយសេចក្តីថ្លែងការណ៍រួម	លោកជំទាវ នួន នារីតី សមាជិកក្រុមប្រឹក្សាខេត្តកណ្តាល
១៤:៤០-១៥:៤០	ផ្នែកទី៣៖ ការបង្ហាញគោលជំហរ គាំទ្រការបង្កើនចំនួនស្ត្រីក្នុងវិស័យ នយោបាយ ដោយប្រព័ន្ធ ឆ្លាស់លេខរៀងរបស់គណបក្ស <u>-វាក្យនៈ</u> ១-តំណាងគណបក្សប្រជាជន ២-លោកជំទាវ មួរ សុខហ៊ុំ តំណាងគណបក្សសង្គ្រោះ ជាតិ សំនួរ-ចម្លើយ	លោកស្រី យស ធី នាយិកា ប្រតិបត្តិ អង្គការសកម្មភាពដើម្បីសុខមាល ភាពស្ត្រីកម្ពុជា (KWWA)
១៥:៤០-១៦:១០	សម្រាកពិសារអាហារសម្រន់	
១៦:១០-១៦:៣០	សង្ខេបរបាយការណ៍លទ្ធផលវេទិកា	លោកជំទាវ យស ថានារី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ
១៦:៣០-១៦:៥០	សុន្ទរៈកថាបិទសិក្ខាសាលា	ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និង ជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប

សូមរក្សាសិទ្ធិកែប្រែក្នុងករណីចាំបាច់។